

**ព័ត៌មានសំខាន់ដែលទាក់ទងនឹងការផ្លាស់ប្តូរទីកន្លែងជាបណ្តោះអាសន្ន  
នៃសាលា ខ្លារ៉ា បារតុន (Clara Barton) ទៅ វិទ្យាល័យ ម៉ាទីន លូហ្គី យីង**

**ហេតុអ្វីបានជាការផ្លាស់ប្តូរទីកន្លែងជាបណ្តោះអាសន្ននេះគឺជាការចាំបាច់?**

គេបានសម្រេចថាការខូចខាតសម្ភារៈដែលមានសារធាតុអាបេស្តូនៅបន្ទប់ធុងទឹកក្តៅ មិនអាចជួសជុលបានទេ។ ការបិទបន្ទប់ដើម្បីសម្អាត មានផលប៉ះពាល់ដល់លទ្ធភាពនៃការកម្តៅអាគាររបស់សាលា។ ដោយសារសីតុណ្ហភាពនឹងត្រជាក់ជាងមុន គេបានធ្វើការសម្រេចចិត្តថាត្រូវ ផ្លាស់ប្តូរទីកន្លែង ដើម្បីអនុញ្ញាតឱ្យ ការបង្ហាត់បង្រៀន និង ការរៀនសូត្រ នៅតែបន្តដំណើរការ ក្នុងខណៈពេលនៃ ការជួសជុល ការសម្អាត និង ការពិសោធន៍ខ្យល់។ ការងារនេះត្រូវបានគេរំពឹងថានឹងចំណាយពេលប្រហែលមួយសប្តាហ៍។

**តើគេបានកំណត់ទីកន្លែងផ្លាស់ប្តូរជាបណ្តោះអាសន្ន បានយ៉ាងដូចម្តេច?**

មានកត្តាមួយចំនួនដែលគេត្រូវពិចារណា នៅពេលគេជ្រើសរើសទីកន្លែងដែលល្អបំផុតសម្រាប់ការផ្លាស់ប្តូរ សម្រាប់សាលារៀនណាមួយ រួមមាន៖

- **ចម្ងាយពីសាលាបច្ចុប្បន្ន** - យើងចង់កាត់បន្ថយចេរៈវេលានៃការធ្វើដំណើររបស់បុគ្គលិកឱ្យបានតិចបំផុត សម្រាប់ សិស្សានុសិស្ស ក្រុមគ្រួសារ និង បុគ្គលិក។
- **ចំនួននៃកន្លែងទំនេរ** - នៅពេលណាដែលអាចធ្វើទៅបាន យើងចង់ទុកសាលាទាំងមូលឱ្យនៅកន្លែងផ្លាស់ប្តូរតែមួយ។ តាមការដែល អាចធ្វើទៅបាន ការឃើញ សិស្ស និង បុគ្គលិក ដែលធ្លាប់ស្គាល់ច្រើន ជួយបង្កើតបទពិសោធន៍ដល់សម្រាប់សិស្ស។ យើងក៏ចង់ បានសាលាដែលមានកន្លែងទំនេរ ដើម្បីកុំឱ្យយើងរំខានដល់ដំណើរការរបស់សាលាដែលទទួលយើង។
- **ប្រភេទនៃកន្លែងដែលទំនេរ** - សាលាញាំបាយ បន្ទប់ទឹក សម្រាប់ សិស្សានុសិស្ស និង បុគ្គលិក ហើយចំនួនចាំបាច់នៃបន្ទប់រៀន គឺជា តម្រូវការជាមូលដ្ឋានមួយចំនួនដែលយើងត្រូវការ។
- **ច្រកចេញចូលដាច់ដោយឡែក** - ការដែលមានច្រកចេញចូលដាច់ដោយឡែកពីគេ មានសារៈសំខាន់ណាស់ក្នុងការរក្សាដំណើរការ របស់សាលាប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ ជាពិសេសនៅពេលសាលាមានទីតាំងជាមួយគ្នានឹងសាលាមួយផ្សេងទៀត។
- **ការដែលមានកន្លែង** - លទ្ធភាពក្នុងការរៀបចំកន្លែងសម្រាប់ការប្រើប្រាស់ និងឱ្យសិស្សត្រឡប់ទៅសិក្សាវិញ។

**ហេតុអ្វីបានជាគេជ្រើសរើសយកវិទ្យាល័យ យីង ជាកន្លែងផ្លាស់ប្តូររបស់បណ្តោះអាសន្នសម្រាប់សាលា បារតុន?**

វិទ្យាល័យ យីង គឺជាជម្រើសល្អបំផុត ពីព្រោះ៖

- នៅជិត - ក្នុងចម្ងាយ ៥ ម៉ាយល៍ ពីសាលា បារតុន
- មានបន្ទប់រៀននៅទំនេរចំនួន ២៨ នៅក្នុងអាគារដាច់ដោយឡែក
- អាចទទួលយកសិស្សសាលា បារតុន ទាំងអស់
- មាន សាលាញាំបាយ និង បន្ទប់ទឹក ដាច់ដោយឡែក និង
- មានទ្វារដាច់ដោយឡែក សម្រាប់ ការចូលរៀន និង ការចេញពីរៀន របស់សិស្សសាលា បារតុន។

**ទីកន្លែងរបស់សាលាសម្រាប់ឱ្យសាលា បារតុន ប្រើប្រាស់ គឺជាអាគារដាច់ដោយឡែកមួយ។ នឹងគ្មានការទាក់ទងគ្នារវាង សិស្សសាលា បារតុន និង សិស្ស វិទ្យាល័យ យីង ឡើយ។**

**តើការប្រុងប្រយ័ត្នអ្វីខ្លះ ដែលគេបានអនុវត្ត ដើម្បីធានា សុវត្ថិភាព និង សុខុមាលភាព របស់សិស្សសាលា បារតុន ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ ទីកន្លែងនេះ?**

ការជូនសិស្សមកពេលព្រឹក និង ការតម្កល់របស់ឡានប៊ីស នៅសាលា បាតុន

- សិស្សនឹងជួបជុំគ្នានៅតាមជួរនៃថ្នាក់រៀនរបស់ពួកគេ នៅក្នុងទីធ្លាសាលា បាតុន និង ឡើងឡានប៊ីស នៅផ្លូវ Wyoming Avenue ។
- សិស្សថ្នាក់មត្តេយ្យ នឹងតម្កល់នៅម៉ោង ៨ និង ៣០ នាទីព្រឹក ថ្នាក់ទី ១ និងថ្នាក់ទី ២ នៅម៉ោង ៨ និង ៤៥ នាទីព្រឹក។
- បុគ្គលិកសាលា បាតុន នឹងបណ្តើរសិស្សទៅឡើងឡានប៊ីសរបស់ពួកគេ ហើយជិះជាមួយសិស្សទៅ វិទ្យាល័យ យីង។
- **ឡានប៊ីសទាំងអស់ នឹងចាកចេញពីសាលា បាតុន នៅម៉ោង ៩ ព្រឹក។** សូមធ្វើយ៉ាងណាជូនកូនរបស់លោកអ្នកមកឱ្យបានទាន់ពេលវេលា។ នឹងគ្មានឡានប៊ីសទេ ក្រោយម៉ោង ៩ ព្រឹក។
- សម្គាល់៖ សិស្សានុសិស្សដែលបានទទួលការបម្រើផ្នែកយានជំនិះរួចហើយ ឡានប៊ីសនឹងទៅទទួលនៅផ្ទះរបស់ពួកគេ ហើយជូនទៅវិទ្យាល័យ យីង តែម្តង។

ការមកដល់វិទ្យាល័យ យីង នៅពេលព្រឹក របស់ឡានប៊ីស

- ឡានប៊ីសនឹងចូលតាមច្រកដាច់ដោយឡែកមួយរបស់វិទ្យាល័យ ហើយបុគ្គលិករបស់ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្សឺនឹងនាំសិស្សចូលទៅក្នុងអាគារមួយដាច់ដោយឡែក។

ការអនុវត្តន៍ដំណើរការនៅក្នុងថ្ងៃសិក្សា

- គ្រូ និង បុគ្គលិក របស់សាលា បាតុន ទាំងអស់ នឹងផ្លាស់ប្តូរទីកន្លែងជាមួយសិស្សានុសិស្ស ហើយនៅជាមួយពួកគេពេញមួយថ្ងៃ នៅក្នុងអាគារដាច់ដោយឡែកមួយ។
- ការបង្ហាត់បង្រៀននឹងធ្វើឡើងនៅក្នុងបន្ទប់រៀនចំនួន ២៨ សម្រាប់សិស្សសាលា បាតុន។
- សិស្សានុសិស្សនឹងបរិភោគ អាហារពេលព្រឹក និង អាហារថ្ងៃត្រង់ នៅក្នុងសាលាបាយមួយ សម្រាប់តែសិស្សសាលាបាតុនប៉ុណ្ណោះ។
- សិស្សអាចប្រើបន្ទប់ទឹកដាច់ដោយឡែក ពេញមួយថ្ងៃ។
- ទីធ្លានៅក្នុងអាគារ និង បន្ទប់ទឹក នឹងត្រូវមើលការខុសត្រូវដោយបុគ្គលិករបស់សាលា បាតុន ដើម្បីធានាដល់ សុវត្ថិភាព និង ភាពងាយស្រួល ដល់សិស្សានុសិស្សនៅទីកន្លែងថ្មីនេះ។

ការជិះឡានប៊ីសនៅពេលរសៀល ពីវិទ្យាល័យ យីង ទៅសាលា បាតុន

- ឡានប៊ីសនឹងត្រឡប់មកទីកន្លែងដាច់ដោយឡែកដដែល ដែលគេបានដាក់សិស្សចុះនៅពេលព្រឹក។
- នៅម៉ោង ១ និង ៣០ នាទី បុគ្គលិកសាលា បាតុន នឹងនាំសិស្សចេញពីអាគារ ហើយចាប់ផ្តើមឱ្យពួកគេឡើងជិះឡានប៊ីសដោយសុវត្ថិភាព។ **នេះនឹងធ្វើឡើងមុនពេលវិទ្យាល័យចេញពីរៀន នៅម៉ោង ៣ និង ៤ នាទីរសៀល។**
- សិស្សថ្នាក់មត្តេយ្យនឹងត្រឡប់មកសាលា បាតុន វិញ សម្រាប់ការមកទទួលយកក្មេងនៅម៉ោង ២ រសៀល នៅទីធ្លាសាលា។
- សិស្សថ្នាក់ទី ១ និងថ្នាក់ទី ២ នឹងត្រឡប់មកសាលា បាតុន វិញ សម្រាប់ការមកទទួលយកក្មេងនៅម៉ោង ២ និង ១៥ នាទីរសៀល នៅទីធ្លាសាលា។
- **សំខាន់៖** សិស្សណាដែលគ្មានគេមកទទួលយកពីសាលា បាតុន ត្រឹមម៉ោង ២ និង ៣០ នាទីរសៀល នឹងត្រូវគេយកទៅសាលា Feltonville Intermediate សម្រាប់ការមកទទួលយក។